

សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើស

អ្នកជំនួយការបច្ចេកទេសស្រុកសម្រាប់គម្រោងបេឡាវេនាសម្ព័ន្ធខ្នាតតូចស្រុកនិងឃុំ

ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន

Grant No. 9178-CAM: Community-Based Disaster Risk Reduction Project

លេខគម្រោង	Grant No.9178-CAM
ឈ្មោះគម្រោង	គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន
មុខតំណែងជ្រើសរើស	អ្នកជំនួយការបច្ចេកទេសស្រុក (DTA)
រយៈពេលផ្តល់សេវា	៨ខែ

១. សេចក្តីសង្ខេប

យោងកិច្ចព្រមព្រៀងហិរញ្ញប្បទានចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋានដែលមានលេខមូលនិធិ ៩១៧៨-CAM (Grant No.9178-CAM) ដើម្បីអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាននៅស្រុកអទិភាពចំនួន១៨ស្រុក និងឃុំអទិភាពចំនួន៥៤ឃុំគោលដៅ មកពីខេត្តដែលទទួលរងគ្រោះពីទឹកជំនន់ទាំង០៦ខេត្តក្នុងនោះរួមមាន៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ជាភ្នាក់ងារប្រតិបត្តិ (EA) និងលេខាធិការដ្ឋានគ.ជ.អ.បគឺជាភ្នាក់ងារអនុវត្ត (IA)។

គោលបំណងរបស់គម្រោងគឺដើម្បីបង្កើនការត្រៀមបង្ការទុកជាមុនដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនានានៅប្រទេសកម្ពុជាព្រមទាំងមានសមិទ្ធផលរំពឹងទុកនៃការបង្កើនការគ្រប់គ្រងគ្រោះមហន្តរាយនិងការកសាងសមត្ថភាពដល់ថ្នាក់ស្រុកនិងឃុំគោលដៅរបស់គម្រោងដែលពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយធម្មជាតិផងដែរ។ គម្រោងនេះមានសមាសភាគចំនួន០៤ក្នុងនោះរួមមាន៖ ១.ធ្វើអោយប្រសើរឡើងនូវសមត្ថភាពបច្ចេកទេសស្ថាប័នរបស់ស្រុកអទិភាពស្តីពីការគ្រប់គ្រងគម្រោងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ ២.ធ្វើអោយប្រសើរឡើងនូវសមត្ថភាពឃុំគោលដៅអទិភាពស្តីពីការគ្រប់គ្រងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ ៣.ការអនុវត្តសកម្មភាព នានានៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុនៅសហគមន៍មូលដ្ឋាន និង៤.ធ្វើអោយមានប្រសិទ្ធភាពចំពោះការគ្រប់គ្រងគម្រោងនិងការផ្សព្វផ្សាយពីបទពិសោធន៍ល្អៗនិងវិធីសាស្ត្រថ្មីៗដល់សហគមន៍មូលដ្ឋាន។

នៅក្នុងសមាសភាគទី៣ ដែលអនុវត្តដោយលេខាធិការដ្ឋានគ.ជ.អ.ប នឹងវិភាជន៍មូល និងវិនិយោគដល់ស្រុកទាំង១២ក្នុងចំណោមស្រុកគោលដៅទាំង១៨ស្រុកនិងឃុំគោលដៅចំនួន២៤ក្នុងចំណោមឃុំគោលដៅទាំង៥៤

៤ឃុំ ដែលជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅឆ្នាំ២០១១ និងឆ្នាំ២០១៣។ស្រុកនិងឃុំគោលដៅរបស់គម្រោងដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនេះនឹងប្រើប្រាស់មូលនិធិវិនិយោគដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៃគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាននិងការបន្សុំទៅនឹងប្រែប្រួលអាកាសធាតុដើម្បីបង្ការការកាត់បន្ថយហានិភ័យដែលកើតមានឡើងចំពោះសហគមន៍មូលដ្ឋាន។

ដើម្បីជួយដល់ស្រុកនិងឃុំគោលដៅក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៃគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាននិងការបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ ស្រុកគោលដៅនីមួយៗនឹងធ្វើការជ្រើសរើសអ្នកជំនួយការបច្ចេកទេសដើម្បីផ្តល់សេវាបច្ចេកទេសដល់រដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំក្នុងការរៀបចំគម្រោង ការសិក្សាលទ្ធភាពគម្រោង ការរៀបចំគំនូរប្លង់បច្ចេកទេសគម្រោង ការគណនាតម្លៃប៉ាន់ស្មានគម្រោងនិងការត្រួតពិនិត្យការអនុវត្តគម្រោងជាដើម។

២ . គោលបំណងនៃការផ្តល់សេវាបច្ចេកទេស

គោលបំណងនៃការផ្តល់សេវាបច្ចេកទេស គឺជាការផ្តល់ឱ្យរដ្ឋបាលស្រុកនិងឃុំ នូវសេវាបច្ចេកទេសប្រកបដោយគុណភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។ តម្រូវការផ្តល់សេវាបច្ចេកទេសនេះរួមទាំងការប្រមូលទិន្នន័យ ព័ត៌មាននៅមូលដ្ឋាន សិក្សាលទ្ធភាពគម្រោង គ្រោងការគម្រោង ប៉ាន់ស្មានតម្លៃគម្រោង រៀបចំឯកសារដេញថ្លៃ គាំទ្រដំណើរការដេញថ្លៃ និងត្រួតពិនិត្យការអនុវត្តកិច្ចសន្យា...។ល។ (មានលម្អិតក្នុងលក្ខខណ្ឌការងាររបស់អ្នកផ្តល់សេវាបច្ចេកទេសស្រុក)។ គម្រោងនឹងត្រូវសាងសង់ដោយអ្នកទទួលបានកិច្ចសន្យាជាមួយរដ្ឋបាលស្រុកនិងឃុំគាំទ្រមូលនិធិវិនិយោគដោយគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន។

៣ . តម្រូវការលក្ខណៈសម្បត្តិ និងបទពិសោធន៍

- អ្នកជំនួយការបច្ចេកទេសស្រុក (DTA)ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- ☛ យ៉ាងហោចណាស់មានកម្រិតជំនាញ ឬសញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល
 - ☛ មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំក្នុងការសិក្សាវាស់វែង គ្រោងការ ប៉ាន់ស្មានតម្លៃ ត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធដនបទដូចជា ផ្លូវលំជនបទ លូ ស្ពាន និងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ឬមធ្យម....។ល។
 - ☛ ចេះប្រើកុំព្យូទ័រដូចជាកម្មវិធី Word, Excel, AutoCAD និងប្រព័ន្ធអ៊ីនធឺណិត អ៊ីម៉ែល
 - ☛ ត្រូវតែស្ថិតនៅ ឬមានធន្នះធ្វើការនៅភូមិជាប់ស្រយាលនៃស្រុកនិងឃុំគោលដៅ
 - ☛ មានលទ្ធភាពជិះម៉ូតូ និងអាចធ្វើដំណើរបានញឹកញាប់ទៅតាមស្រុកនិងឃុំគោលដៅ
 - ☛ មានបទពិសោធន៍ធ្វើការជាមួយរដ្ឋបាលស្រុកនិងឃុំត្រូវបានលើកទឹកចិត្ត។

លក្ខខណ្ឌការងារសម្រាប់អ្នកជំនួយការបច្ចេកទេសស្រុកនៅការិយាល័យរដ្ឋបាលសាលាស្រុកឬទីប្រឹក្សាភិបាលសមត្ថភាពនិងការបញ្ជ្រាបDRR&CCAទៅក្នុងកម្មវិធីវិនិយោគស្រុកនិងឃុំថ្នាក់ខេត្តឬទាញយកពីគេហទំព័រគ.ជ.អ.ប (website:ncdd.gov.kh).

- ☛ បុគ្គលដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប និងបទពិសោធន៍ការងារ (CV)តាមអាសយដ្ឋានដូចខាងក្រោម៖
- លោក **ឈាង សុភា** ជានាយករដ្ឋបាល សាលាស្រុកពាមជរ ខេត្ត ព្រៃវែង

អាស្រ័យដ្ឋាន: សាលាស្រុកពាមជ័រ ខេត្ត ព្រៃវែង

ទូរស័ព្ទលេខ: ០១៦ ៥១៣ ៥៧១

អ៊ីម៉ែល: chanden@pvg.ncdd.gov.kh

- ☛ កាលបរិច្ឆេទឈប់ទទួលពាក្យនៅម៉ោង ៥ និង៣០នាទី ល្ងាច ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦
- ☛ មានតែអ្នកដែលបានជាប់ក្នុងបញ្ជីសម្រាំងខ្លីនៃបេក្ខជនឬបេក្ខនារីប៉ុណ្ណោះនឹងត្រូវជូនដំណឹងអំពីការសម្ភាស
- ☛ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមអាសយដ្ឋានដូចខាងក្រោម៖
 - លោក **ឈាង សុភា** ជានាយករដ្ឋបាលសាលាស្រុកពាមជ័រ ខេត្ត ព្រៃវែង
ទូរស័ព្ទលេខ: ០១៦ ៥១៣ ៥៧១ អ៊ីម៉ែល chanden@pvg.ncdd.gov.kh
 - លោក **ណែ សុផុន** ជាទីប្រឹក្សាកសាងសមត្ថភាពនិងការបញ្ជ្រាប DRR&CCA ថ្នាក់ខេត្ត
ទូរស័ព្ទលេខ: ០១១ ៦៩៤៤៦៧ អ៊ីម៉ែល sophonnay@ymail.com

ស្រុកពាមជ័រ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦

អធិបតីស្រុក

និងជាប្រធានគណៈកម្មការជ្រើសរើស